

# បញ្ជីតារាងអើរ៉ុនដ៍អស្ចារ្យ

បងប្រុសដេវីឌ អិល បែក

ប្រធានយុវជនទូទៅ

ខ្ញុំមានកិត្តិយសណាស់នៅយប់នេះ ដើម្បីនិយាយទៅកាន់យុវជនដ៍អស្ចារ្យនៃសាសនាចក្រ។ ខ្ញុំត្រូវបានប្រទានពរឱ្យជួបជាមួយនឹងអ្នករាល់គ្នាជាច្រើននៅទូទាំងពិភពលោក។ ការរំភើបចិត្តរបស់អ្នក បានរីកសាយភាយ។

អ្នករាល់គ្នាប្រឈមមុខនឹងឧបសគ្គរបស់អ្នក ដោយកម្លាំង និងភាពក្លាហានដ៍អស្ចារ្យ។ ខ្ញុំសូមសម្តែងនូវសេចក្តីស្រឡាញ់ និងទំនុកចិត្តដែលខ្ញុំមានចំពោះអ្នករាល់គ្នា។

អ្នកបំផុសគំនិតដល់មនុស្សនៅជុំវិញអ្នកច្រើនជាងដែលអ្នកអាចគិតដល់។ សូមស្តាប់ពាក្យទាំងឡាយរបស់យុវជនម្នាក់ ដែលពុំនៅក្នុងជំនឿរបស់យើង ដែលបានព្យាយាមពិពណ៌នាអំពីមិត្តរបស់គាត់ ដែលកាន់បញ្ជីតារាងអើរ៉ុនថា៖

«ខ្ញុំគិតចំណាំឃើញអ្វីមួយដែលខុសប្លែកអំពីល្វីស...។ មនុស្សម្នាក់នេះ មិនដូចជាមនុស្សដទៃទេ...។ វាគឺជាអ្វីដែលអ្នកមើលឃើញនៅក្នុងខ្លួនគាត់...។ ខ្ញុំមិនទាំងដឹងថាវាជាអ្វីផង ប៉ុន្តែគាត់ខុសប្លែកពីពួកគេទាំងអស់គ្នា។ វាគឺជាអ្វីដែលអ្នកអាចដឹងដោយអារម្មណ៍ មិនមែនជា [អ្វី]...ដែលអ្នកមើលឃើញនោះទេ។ អ្នកគ្រាន់តែដឹងប៉ុណ្ណោះ»។

មានអ្វីមួយសំខាន់ណាស់ ដែលបានដាក់ឱ្យល្វីស និងអ្នករាល់គ្នា ខុសពីយុវជនដទៃទៀត។ អ្នកបានទទួលបញ្ជីតារាងអើរ៉ុន។ វាគឺជាអំណោយទានដ៏ពិសិដ្ឋមួយ ហើយមនុស្សជាច្រើនមិនយល់អំពីភាពអស្ចារ្យរបស់វាពេញលេញទេ។ នៅយប់នេះ ខ្ញុំនឹងជួយអ្នករាល់គ្នាឱ្យមើលឃើញ របៀបដែលអ្នកអាចរកឃើញសម្រាប់ខ្លួនអ្នកនូវបញ្ជីតារាងដ៍អស្ចារ្យ។

## I. ព្រះទុកចិត្តលើអ្នក

នៅពេលព្រះផ្តល់សិទ្ធិដល់អ្នកជាមួយនឹងបញ្ជីតារាងពិសិដ្ឋរបស់ទ្រង់ នោះទ្រង់បង្ហាញអំពីទំនុកចិត្តដ៏មហិមាទៅលើអ្នក។ ទ្រង់ញាណដឹងថា ទ្រង់អាចទុកចិត្តលើអ្នក ដើម្បីប្រើប្រាស់បញ្ជីតារាង ដើម្បីបំរើដល់អ្នកដទៃ ដូចដែលទ្រង់បានទុកចិត្តលើយុវជនដទៃទៀត ឱ្យធ្វើនូវកិច្ចការសំខាន់បំផុតមួយចំនួនរបស់ទ្រង់ផងដែរ។

ឧទារហណ៍ ពិភពលោកនឹងគ្មានសាក្សីអំពីព្រះយេស៊ូវគ្រីស្ទដ៏មានអំណាចរបស់ព្រះគម្ពីរមរមននោះទេ បើសិនជាមិនមែនដោយសារយុវជនពីររូបដែលទ្រង់ទុកចិត្ត។ មរមន ជាព្យាករណ៍ដែលប្រមូលផ្តុំកំណត់ត្រាពិសិដ្ឋទាំងនេះ គឺមានអាយុទើបតែ 10 ឆ្នាំប៉ុណ្ណោះ នៅពេលគាត់ត្រូវបានចាត់ឱ្យរក្សា ហើយក្រោយមកកត់ត្រាប្រវត្តិសាស្ត្ររបស់ប្រជាជនរបស់គាត់។ នៅអាយុ 15 ឆ្នាំ គាត់ត្រូវបាន «ទ្រង់យាងមកជួប ហើយបានភ្ញាក់ ហើយបានស្គាល់នូវសេចក្តីល្អសប្បុរសនៃព្រះយេស៊ូវ» (មរមន 1:15)។

ព្រះគម្ពីរមរមន ត្រូវបានបកប្រែ និងបោះពុម្ពដោយយ៉ូសែប ស៊ីធី ដែលត្រូវបានហៅឱ្យធ្វើកិច្ចការដ៏មហិមារបស់គាត់ នៅអាយុ 14 ឆ្នាំ នៅពេលដែលគាត់ត្រូវបានព្រះវរបិតាសូគី និងព្រះយេស៊ូវគ្រីស្ទ យាងមកជួប។

ប្រធាន ម៉ែនសុន បានមានប្រសាសន៍ថា៖ «មានរឿងមហិមាជាច្រើន ត្រូវបានរំពឹងទុកមកពីអ្នករាល់គ្នា...។ ដូចជាសម្លេងត្រែមកពីព្រះបន្ទូលរបស់ព្រះផ្តុំហៅ ដល់អ្នក និងខ្ញុំ និងអ្នកកាន់បញ្ចូលពិភពគ្រប់ទីកន្លែងថា៖ «ហេតុដូច្នោះហើយ នៅពេលឥឡូវនេះ ចូរឱ្យមនុស្សគ្រប់រូបរៀនពីភារកិច្ចរបស់ខ្លួន ហើយឱ្យប្រតិបត្តិក្នុងតំណែងដែលខ្លួនត្រូវបានតាំងឡើង ដោយសេចក្តីឧស្សាហ៍គ្រប់ជំពូក» (គ. និង ស. 107:99) (នៅក្នុង Conference Report ខែ មេសា ឆ្នាំ 2004 ទំព័រ 57, 61 ឬ Ensign ខែ ឧសភា ឆ្នាំ 2004 ទំព័រ 54, 57)។

**II. កម្មវិធីកាតព្វកិច្ចចំពោះព្រះថ្មី**

ដើម្បីជួយដល់អ្នកឆ្លើយតបទៅនឹងការហៅជាបន្ទាន់នោះ នោះសាសនាចក្រកំពុងតែណែនាំកម្មវិធីកាតព្វកិច្ច ចំពោះព្រះថ្មីមួយ ដូចដែលប្រធាន អារវីង ប្រកាសកាលពីថ្ងៃមុន។ ខ្ញុំមានចិត្តរំភើបចំពោះកម្មវិធីនេះ។ សម្ភារទាំងឡាយ នឹងត្រូវបានបញ្ជូនទៅដល់ប៊ីស្ស្រេ និងប្រធានសាខារបស់អ្នកនៅដើមខែ មិថុនា។ អ្នកគួរតែចាប់ផ្តើមប្រើប្រាស់វាភ្លាមនៅពេលអ្នកបានទទួលវា។

ក្នុងនាមជាឪកុន គ្រូបង្រៀន និងជាសង្ឃ អ្នករាល់គ្នានឹងចូលរួមនៅក្នុងសកម្មភាព ដែលនឹងជួយដល់អ្នកស្ថាបនាកម្លាំងខាងវិញ្ញាណ ហើយរៀន និងបំពេញកាតព្វកិច្ចបញ្ចូលពិភពរបស់អ្នក។ សកម្មភាពនីមួយៗ ធ្វើតាមគំរូសាមញ្ញនេះ៖

ដំបូង អ្នករៀនអំពីគោលការណ៍ដំណឹងល្អមួយ ឬកាតព្វកិច្ចបញ្ចូលពិភពមួយ។ អ្នករកឃើញនូវអ្វីដែលព្រះវរបិតាសូគីចង់ឱ្យអ្នកធ្វើ ហើយអ្នកព្យាយាមដើម្បីទទួលបានសាក្សីខាងវិញ្ញាណ អំពីមូលហេតុអ្វីបានជាវាសំខាន់។

បន្ទាប់មកអ្នកធ្វើផែនការដើម្បី ធ្វើសកម្មភាព លើអ្វីដែលអ្នកបានរៀន។ អ្នកត្រូវបានលើកទឹកចិត្តឱ្យផ្ដោតផែនការរបស់អ្នក ទៅតាមសេចក្តីត្រូវការ ស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក និងឱកាសដើម្បីបំរើអ្នកដទៃ។ នេះ

គឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បីទទួលខុសត្រូវចំពោះការរីកចំរើនផ្ទាល់ខ្លួនរបស់អ្នក ហើយអភិវឌ្ឍភាពខ្លួន ទីតឹងខ្លួនខាងវិញ្ញាណ។

បន្ទាប់មក អ្នក ចែកចាយ នូវអ្វីដែលអ្នករៀន និងទទួលបានពីសោធន៍ ជាមួយនឹងអ្នកដទៃ។ នៅពេលអ្នកធ្វើ ដូច្នោះ អ្នកនឹងពង្រឹងដល់ទីបន្ទាល់របស់អ្នក ហើយស្ថាបនាសេចក្តីជំនឿនៅក្នុងខ្លួនអ្នកទាំងឡាយណា ដែលនៅជុំវិញអ្នក។ អ្នកនឹងបង្កើនសមត្ថភាពរបស់អ្នក ដើម្បីនិយាយអំពីដំណឹងល្អជាមួយអ្នកដទៃ។

ខ្ញុំមានអំណរគុណចំពោះយុវជនមួយរូប ដែលបានចែកចាយជាមួយខ្ញុំនូវបទពិសោធន៍ដូចខាងក្រោមនេះ។

គាត់ និងអ្នកកាន់បញ្ជីពិការភាពអឺរ៉ុនដទៃទៀត ត្រូវបានចាត់ឱ្យបំរើពិធីសាក្រាម៉ង់ ទៅដល់បុរសម្នាក់ ដែល បានឈឺធ្ងន់គេងនៅផ្ទះ។ ពួកគេបានទៅដល់ផ្ទះរបស់គាត់ ដោយមិនដឹងច្បាស់ថា ការព្យាបាលខាងពេទ្យ ថ្មីៗនេះ ហាមមិនឱ្យគាត់បរិភោគអាហារអ្វីទេ---សូម្បីតែនំប៉័ងសាក្រាម៉ង់មួយចំណិតក៏ដោយ។ បន្ទាប់ពី ការប្រសិទ្ធពរនំប៉័ង យុវជនបានហុចសាក្រាម៉ង់ទៅបុរសឈឺម្នាក់នោះ។ គាត់បានយកនំប៉័ងដែលបាន ប្រសិទ្ធពរមួយចំណិត រង់ចាំមួយសន្ទុះ ហើយបន្ទាប់មកខាំនៅនឹងបបូរមាត់របស់គាត់។ យុវជនបាន និយាយថា នៅពេលគាត់បានឃើញសេចក្តីជំនឿរបស់បងប្រុសស្មោះត្រង់នេះ បង្ហាញនូវការវិភាគរបស់ គាត់ចំពោះសាក្រាម៉ង់ នោះគាត់ទទួលបានអារម្មណ៍ថា ដូចជាគាត់កំពុងតែមើលឃើញបុរសនោះថើប ព្រះ បាទារបស់ព្រះអង្គសង្គ្រោះដូច្នោះដែរ។ គាត់អាចប្រាប់ថា គាត់ស្រឡាញ់ទ្រង់។

សារៈសំខាន់នៃពិធីសាក្រាម៉ង់ បានមានឥទ្ធិពលមកលើយុវជននោះតាមរបៀបមួយដែលមិនអាចបំភ្លេច បាននៅថ្ងៃនោះ។ អ្នកនឹងមានបទពិសោធន៍ពិសិដ្ឋ ដូចជាយុវជនម្នាក់នេះបានមានផងដែរ។

ឪពុកម្តាយ ពួកអ្នកដឹកនាំ និងសមាជិកក្រុម ដើរតួនាទីដ៏សំខាន់មួយនៅក្នុងកម្មវិធីកាតព្វកិច្ចចំពោះព្រះ។ ការប្រជុំក្រុមនៅថ្ងៃអាទិត្យរបស់អ្នក នឹងផ្តល់ជាឱកាសទៀងទាត់ ដើម្បីរៀនធ្វើសកម្មភាព និងចែកចាយ។ កម្មវិធីកាតព្វកិច្ចចំពោះព្រះថ្មីនឹងដឹកនាំអ្នកនៅក្នុងដំណើរជីវិតរបស់អ្នក ដើម្បីបំពេញកាតព្វកិច្ចរបស់អ្នក ចំពោះព្រះ ហើយរកឃើញនូវបញ្ចេញពិការភាពអឺរ៉ុនដ៏អស្ចារ្យ។

**III. បំពេញកាតព្វកិច្ចរបស់អ្នកចំពោះព្រះ**

អំឡុងពេលឆ្នាំមុន ខ្ញុំមានការធ្វើដំណើរមួយ ដែលបានផ្លាស់ប្តូររបៀបដែលខ្ញុំមើលទៅអ្នករាល់គ្នា និងបញ្ចេញពិការភាពអឺរ៉ុនជានិច្ច។ ខ្ញុំមានការរំភើបចិត្តចំពោះអ្នក ដែលរកឃើញសម្រាប់ខ្លួនអ្នកនូវអ្វីដែលខ្ញុំ បានរកឃើញ។ អ្នកនឹងដឹងថា ហេតុអ្វីបានជាបញ្ចេញពិការភាពអឺរ៉ុន មានសារៈសំខាន់ខ្លាំងនៅក្នុងជីវិតរបស់អ្នក និងរបៀបដែលវាមានតម្លៃចំពោះសាសនាចក្រ។

អ្នកនឹងមានអំណរគុណថាហេតុអ្វីបានជាវាសំដៅទៅលើចំណែកមួយនៃ «មេចំណែក» នៃបញ្ចេញនិពណ៌នា (សូមមើល គ. និង ស. 107:6)។ អ្នកនឹងយល់អត្ថន័យកាន់តែខ្លាំងឡើង អំពីកូនសោនៃបញ្ចេញនិពណ៌នា ការបំប្រែរបស់ពួកទេវតា និងដំណឹងល្អខាងការរៀបចំ (សូមមើល គ. និង ស. 13; 84:26)។

សាតាំងនឹងចង់ឱ្យអ្នកគិតថា អ្នកនៅក្នុងពេក ឬថា អ្នករាល់គ្នាតែមួយចំនួនតូចប៉ុណ្ណោះ ដែលធ្វើកិច្ចការសំខាន់ៗជាមួយនឹងបញ្ចេញនិពណ៌នាអើរ៉ុនបាន។ រឿងទាំងនេះមិនពិតទេ។

ព្រះបន្ទូលរបស់ព្រះទៅកាន់ម៉ូសេ គឺសម្រាប់អ្នកនៅថ្ងៃនេះថា៖ «ហើយមើលចុះ អ្នកជាបុត្ររបស់យើង... ហើយយើងមានកិច្ចការសម្រាប់ [អ្នក]» (ម៉ូសេ 1:4, 6)។

ទ្រង់បានប្រទានដល់អ្នកនូវព្រះចេស្ដារបស់ទ្រង់ ដើម្បីធ្វើនូវរឿងមហិមាជាច្រើន។ នៅពេលអ្នកបំពេញកាតព្វកិច្ចចំពោះព្រះរបស់អ្នក នោះអ្នកនឹងត្រូវបានពង្រឹង ហើយប្រទានពរដល់គ្រួសាររបស់អ្នក។ នេះគឺជាកាតព្វកិច្ចបញ្ចេញនិពណ៌នាដ៏មហិមាបំផុត។ ចូរស្តាប់ម្តាយម្នាក់ ដែលពិពណ៌នាអំពីឥទ្ធិពលរបស់កូនប្រុសគាត់ មានមកលើគ្រួសាររបស់គាត់៖

«ឡេអូ មានបញ្ចេញនិពណ៌នានៅក្នុងផ្ទះរបស់យើង ហើយវាគឺជាពរជ័យដ៏ធំមួយ។ គាត់គឺជាគំរូល្អចំពោះបងប្អូនរបស់គាត់... គាត់ត្រូវប្រាកដថា ពួកគេអធិស្ឋានជានិច្ច។ គាត់ចែកសាក្រាម៉ង់នៅថ្ងៃអាទិត្យ។ ប្អូនប្រុសរបស់គាត់មើលឃើញគាត់។ គាត់ជួយ... ជាមួយនឹងការអធិស្ឋានជាគ្រួសារ។ ខ្ញុំដឹងថា គាត់នឹងបន្តធ្វើជាពរជ័យមួយ នៅពេលគាត់ធំឡើង។ គាត់នឹងអាចធ្វើបុណ្យជ្រមុជទឹកឱ្យប្អូនប្រុសរបស់គាត់។ វាគឺជាការល្ងង់លោមចិត្ត និងជាអំណោយមួយចំពោះយើង»។

នៅពេលអ្នកបំពេញកាតព្វកិច្ចចំពោះព្រះរបស់អ្នក អ្នកនឹងឈោងទៅរកមិត្តភក្តិរបស់អ្នក ដែលពុំមានជំនឿដូចយើង ហើយជួយរៀបចំពួកគេឱ្យចូលរួមក្នុងសាសនាចក្រ។ អ្នកនឹងមើលថែ ហើយពង្រឹងដល់ពួកគេដូចជាបងប្អូនប្រុសបង្កើតម្នាក់ដូច្នោះដែរ។ អ្នកនឹងដឹកនាំនៅក្នុងការជួយសង្គ្រោះដល់យុវជនដទៃទៀតដែលបានរង់ចាំរង់ចាំរបស់ពួកគេ។

នៅពេលអ្នកបំពេញកាតព្វកិច្ចចំពោះព្រះរបស់អ្នក នោះអ្នកនឹងមានឥទ្ធិពលសម្រាប់សេចក្តីល្អនៅគ្រប់ពេល និងគ្រប់ស្ថានភាព។ គំរូសេចក្តីសុចរិតរបស់អ្នក និងការបំរើបញ្ចេញនិពណ៌នាស្មោះត្រង់របស់អ្នក នឹងជាមធ្យោបាយមួយដ៏មានអានុភាព ដើម្បីអញ្ជើញដល់មនុស្សទាំងអស់ ដែលស្គាល់អ្នកឱ្យមករកព្រះគ្រីស្ទ។

នៅក្នុងគ្រាដ៏សំខាន់បំផុតរបស់ពួកគេ ពួកសាសន៍នីហ្វែបានពឹងផ្អែកទៅលើយុវជនម្នាក់ ឈ្មោះមរមនសម្រាប់ភាពជាអ្នកដឹកនាំ និងការបំផុសគំនិត (សូមមើល មរមន 2:1-2)។ នៅសព្វថ្ងៃនេះ យើងមើលទៅ

អ្នករាល់គ្នា ជាកម្លាំងដ៏មហិមាមួយចំពោះសាសនាចក្រ ហើយជាកម្លាំងសម្រាប់សេចក្តីល្អនៅលើផែនដី។  
នេះគឺជាអ្វីដែលព្រះអម្ចាស់រំពឹងទុកពីអ្នក។

**IV. ប្រែក្លាយជាបុរសបព្វជិតភាពស្មោះត្រង់**

ខ្ញុំសូមថ្លែងទីបន្ទាល់ថា អ្នកនឹងដឹងថាដូចម្តេចដែលអ្នកផ្លាស់ប្តូរ នៅពេលអ្នកប្រែក្លាយជាបុរស  
បព្វជិតភាពស្មោះត្រង់។ អ្នកនឹងព្យាយាមដើម្បីស្អាតស្នំទាំងស្រុង ហើយបំរើពិធីសាក្រាម៉ង់ដោយភាព  
សក្តិសម។ អ្នកនឹងប្រព្រឹត្តចំពោះយុវនារីគ្រប់រូបដោយសន្តានចិត្តល្អ និងការគោរព។ អ្នកនឹងគោរពដល់  
ឪពុកម្តាយរបស់អ្នក។ អ្នកនឹងជៀសវាងពីទាស់នឹងព្រះវិញ្ញាណ នៅក្នុងអ្វីដែលអ្នកគិត និយាយ ឬធ្វើ។ អ្នក  
នឹងមកស្គាល់ព្រះអម្ចាស់ ដែលអ្នកបំរើ ហើយអ្នកនឹងព្យាយាមប្រែក្លាយដូចជាទ្រង់ជានិច្ច។

ខ្ញុំថ្លែងទីបន្ទាល់ថា ការបំរើដោយស្មោះត្រង់របស់អ្នក នៅក្នុងបព្វជិតភាពអើរ៉ុន នឹងផ្លាស់ប្តូរជីវិតរបស់អ្នក  
របស់អ្នកទាំងឡាយដែលអ្នកបំរើ។ មានមនុស្សដែលត្រូវការការបំរើបព្វជិតភាពរបស់អ្នក។ គ្រួសាររបស់  
អ្នកត្រូវការអ្នក។ ភ្ញុំមរបស់អ្នកត្រូវការអ្នក។ សាសនាចក្រត្រូវការអ្នក។ ពិភពលោកត្រូវការអ្នក។

មានភាពបន្ទាន់មួយសម្រាប់អ្នក ដើម្បីបំពេញកាតព្វកិច្ចចំពោះព្រះរបស់អ្នក។ ខ្ញុំមានទំនុកចិត្តថាអ្នកនឹង  
ធ្វើ។

នៅពេលព្រឹកត្រជាក់មួយកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ខ្ញុំបានដើរតាមផ្លូវ តាហ្គុសរី នៅទីក្រុងលិស្សិន  
ប្រទេសព័រទុយហ្គាយ។ ខ្ញុំបានមកដល់វិមានរំពូកគុណមួយដែលបានឧទ្ទិសដល់អ្នកស្រាវជ្រាវជនជាតិ  
ព័រទុយហ្គាយ កាលពីច្រើនសតវត្សន៍កន្លងទៅ។ ខ្ញុំបានឈប់ នៅពេលព្រះអាទិត្យរះឡើង ចែងចាំពន្លឺដ៏  
កក់ក្តៅមកលើរូបខ្ញុំ និងវិមានរំពូកដ៏ធំនោះ។ ខ្ញុំត្រូវបានបំផុសគំនិត នៅពេលខ្ញុំមើលទៅផ្ទៃមុខប្តេជ្ញាចិត្ត  
របស់រូបសំណាក់ អ្នកស្រាវជ្រាវទាំងឡាយ កំពុងសំឡឹងមើលទៅលើផ្ទៃទឹក។ បុរសទាំងនេះ ស្ម័គ្រចិត្ត  
ដើម្បីធ្វើនូវរឿងទាំងឡាយ ដែលមនុស្សមួយចំនួនតូចបានធ្វើ។ ពួកគេបានចាកចេញពីពិភពលោក ដែល  
ធ្លាប់ស្គាល់ និងសុខស្រួលចេញទៅតាមសមុទ្រដែលមិនធ្លាប់ស្គាល់ដោយក្លាហានស្វែងរកដែនដីថ្មី។  
ពួកគេផ្លាស់ប្តូរពិភពលោក។

ខ្ញុំមើលឃើញអ្នករាល់គ្នា នៅពេលខ្ញុំគិតអំពីវិមានរំពូកគុណដល់ពួកអ្នកស្រាវជ្រាវដ៏ក្លាហានទាំងនោះ។ ខ្ញុំ  
មើលឃើញអ្នក នៅក្នុងការធ្វើដំណើរផ្ទាល់ខ្លួនមួយ ដែលមនុស្សមួយចំនួនតូចនៅពិភពលោកសព្វថ្ងៃនេះ  
ជ្រើសរើសដើម្បីដើរ។ ខ្ញុំមើលឃើញអ្នកកំពុងតែបំពេញកាតព្វកិច្ចចំពោះព្រះរបស់អ្នក។

ខ្ញុំអធិស្ឋានសុំឱ្យយើងទាំងអស់គ្នា អាចយល់អំពីបព្វជិតភាពអើរ៉ុនដ៏អស្ចារ្យ ហើយទុកចិត្ត ដូចជាព្រះបាន

ទុកព្រះទ័យចំពោះអ្នកទាំងឡាយណាដែលកាន់បញ្ចជិតភាពនេះ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ  
អាម៉ែន។